

だい6か ふくそうかくにん

## 第6課 服装確認

### ការសួររបញ្ជាក់អំពីសម្លៀកបំពាក់

#### ■ 目標 ■

服装や作業について、問題がないか確認することができる。

អាចសួររបញ្ជាក់ថាតើសម្លៀកបំពាក់ឬការងារមានបញ្ហាទេ។

指示されたことについて、理由や目的を尋ねることができる。

អាចសួរមូលហេតុឬគោលបំណងអំពីអ្វីដែលត្រូវបានប្រាប់ឱ្យធ្វើ។

注意を受けたあと、適切に対応することができる。

អាចឆ្លើយតបបានសមស្របបន្ទាប់ពីទទួលបានការណែនាំឱ្យប្រុងប្រយ័ត្ន។

服装確認

ការស្ទង់បញ្ជាក់អំពីសម្លៀកបំពាក់

■<sup>かいわ</sup>会話I■

リンさんは鈴木さんと更衣室の前にいます。

鈴木 まいにち これを きて、さぎょうを します。  
毎日 これを 着て、作業を します。

こういつて きがえて ください。  
更衣室で 着替えて ください。


リン わかりました。  
わかりました。

きがえました。 これで いいですか。  
着替えました。 これで いいですか。

鈴木 うん、それで いいよ。  
うん、それで いいよ。

じゃ、さぎょうばへ いこう。  
じゃ、作業場へ 行こう。

リン はい。  
はい。



服装確認

ការសួរបញ្ជាក់អំពីសម្លៀកបំពាក់

■ 会話 I ■

អ្នកនាង លីន នៅមុខបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយលោក ស៊ីហ្ស៊ីគី។

Suzuki រាល់ថ្ងៃត្រូវពាក់វាធ្វើការងារ។

សូមផ្លាស់សម្លៀកបំពាក់នៅបន្ទប់ផ្លាស់សម្លៀកបំពាក់។

Lin ចាស។

ខ្ញុំផ្លាស់សម្លៀកបំពាក់ហើយ។ តើប៉ុន្មាននេះបានទេ?

Suzuki បាទ ប៉ុន្មានក្តីងបានហើយ។

អ៊ីចឹង តោះទៅទីតាំងធ្វើការ។

Lin ចាស។

服装確認

ការស្របពាក់អំពីសម្លៀកបំពាក់

■<sup>かいわ</sup>会話2■

ワンさんは染色の作業場に入ろうとしています。

佐藤 ちょっと まって。  
ちょっと 待って。

ここで くつを はきかえます。  
ここで 靴を 履き替えます。

ワン この くつは だめですか。  
この 靴は だめですか。

佐藤 だめだよ。 あんぜんぐつを はいて。  
だめだよ。 安全靴を 履いて。

ワン あんぜんぐつ…。  
安全靴…。

どうして あんぜんぐつを はくんですか。  
どうして 安全靴を 履くんですか。

佐藤 こうじょうの なかは すべりやすいし、おもい ものも あるから。  
工場の 中は 滑りやすいし、重い ものも あるから。

ワン そうですか。 わかりました。  
そうですか。 わかりました。



服装確認

ការសួរបញ្ជាក់អំពីសម្លៀកបំពាក់

■ 会話2 ■

លោក វ៉ាន បម្រុងនឹងចូលទីតាំងការងារជ្រលក់ពណ៌។

Sato ចាំបន្តិច។

ត្រូវប្តូរស្បែកជើងនៅទីនេះ។

Wang ស្បែកជើងនេះមិនបានទេឬ?

Sato មិនបានទេ។ សូមពាក់ស្បែកជើងការពារ។

Wang ស្បែកជើងការពារ...។

ហេតុអ្វីបានជាពាក់ស្បែកជើងការពារ?

Sato ដោយសារក្នុងរោងចក្រគឺងាយរអិល ហើយមានរបស់ធ្ងន់ៗផងដែរ។

Wang អូ ខ្ញុំយល់ហើយ។

服装確認

ការស្របពាក់អំពីសម្លៀកបំពាក់

■<sup>かいわ</sup>会話3■

リンさんはミシンで縫製しています。

鈴木 りんさん、かみが じゃまだよ。  
リンさん、髪が 邪魔だよ。


てもとが みえないでしょう？  
手元が 見えないでしょう？

リン すみません。 かみを まとめます。  
すみません。 髪を まとめます。

鈴木 うん。 そうだね。  
うん。 そうだね。

ふりょうを ださないように、ぬいめを よく みてね。  
不良を 出さないように、縫い目を よく 見てね。

リン はい。 きを つけます。  
はい。 気を つけます。



服装確認

ការសួរបញ្ជាក់អំពីសម្លៀកបំពាក់

■ 会話3 ■

អ្នកនាង លីន កំពុងដេរដោយម៉ាស៊ីនដេរ។

Suzuki លីន សក់រំខានណាស់។

មើលដៃមិនឃើញទេ មិនអីចឹង?

Lin ខ្ញុំសុំទោស។ ខ្ញុំនឹងចងសក់។

Suzuki បាទ។ ត្រូវហើយ។

សូមមើលថ្លៃឱ្យបានល្អ កុំឱ្យកើតមានផលិតផលមានបញ្ហាគុណភាព។

Lin បាទ។ ខ្ញុំនឹងប្រុងប្រយ័ត្ន។

服装確認

ការស្របពាក់អំពីសម្លៀកបំពាក់

■ ことば ■

	ことば	読み
1	更衣室	こういしつ
2	着替える	きがえる
3	作業場	さぎょうば
4	履き替える	はきかえる
5	安全靴	あんぜんぐつ
6	履く	はく
7	工場	こうじょう
8	滑りやすい	すべりやすい
9	重い	おもい
10	髪	かみ
11	邪魔 (な)	じゃま (な)
12	手元	てもと
13	髪をまとめる	かみをまとめる
14	不良を出す	ふりょうをだす
15	縫い目	ぬいめ
16	気をつけます	きをつけます
17	掃除 (する)	そうじ (する)
18	道具	どうぐ
19	片づける	かたづける
20	帽子をかぶる	ぼうしをかぶる
21	マスクをする	ますくをする
22	手袋をする	てぶくろをする
23		
24		
25		
26		
27		
28		
29		
30		



服装確認

ការសួរបញ្ជាក់អំពីសម្លៀកបំពាក់

	意味 <small>いみ</small>
1	បន្ទប់ផ្លាស់សម្លៀកបំពាក់
2	ផ្លាស់សម្លៀកបំពាក់
3	ទីតាំងធ្វើការងារ
4	ប្តូរ(ពាក់ស្បែកជើង)
5	ស្បែកជើងការពារ
6	ពាក់(ស្បែកជើង)
7	រោងចក្រ
8	ងាយរអិល
9	ធ្ងន់
10	សក់
11	ការរំខាន(ដែលរំខាន)
12	ដៃ(បរិវេណជុំវិញដៃ)
13	ចងសក់
14	បង្កើតផលិតផលមានបញ្ហាគុណភាព
15	ផ្ទេរ
16	ប្រុងប្រយ័ត្ន
17	ការសម្អាត(សម្អាត)
18	ឧបករណ៍
19	រៀបចំទុក
20	ពាក់មួក
21	ពាក់ម៉ាស
22	ពាក់ស្រោមដៃ
23	
24	
25	
26	
27	
28	
29	
30	

服装確認

ការស្របពាក់អំពីសម្លៀកបំពាក់

■ 応用練習 ■

④⑤にあなたが使う文を書きましょう。  
指導員にチェックしてもらいましょう。

★ これで いいですか

きがえました。 これで いいですか。

着替えました。 これで いいですか。

そうじしました。 これで いいですか。

① 掃除しました。 これで いいですか。

きがえました。 これで いいですか。

② 着替えました。 これで いいですか。

道具を かたづけました。 これで いいですか。

③ 道具を 片づけました。 これで いいですか。

④

⑤

★ どうして ~んですか

どうして あんぜんぐつを はくんですか。

どうして 安全靴を 履くんですか。

どうして ぼうしを かぶるんですか。

① どうして 帽子を かぶるんですか。

どうして ますくを するんですか。

② どうして マスクを するんですか。

どうして てぶくろを しないんですか。

③ どうして 手袋を しないんですか。

④

⑤

服装確認

ការស្របញ្ជាក់អំពីសម្លៀកបំពាក់

■ 応用練習 ■

នៅ(4)(5) សូមសរសេរឈ្មោះដែលអ្នកប្រើ។  
សូមសុំឱ្យគ្រូណែនាំពិនិត្យ។

★ これで いいですか

ខ្ញុំផ្លាស់សម្លៀកបំពាក់ហើយ។ តើប៉ុន្មាននេះបានទេ?

- ① ខ្ញុំបានសម្អាតហើយ។ ប៉ុន្មាននេះបានទេ?
- ② ខ្ញុំបានប្តូរសម្លៀកបំពាក់ហើយ។ ប៉ុន្មាននេះបានទេ?
- ③ ខ្ញុំបានរៀបចំឧបករណ៍ទុកហើយ។ ប៉ុន្មាននេះបានទេ?
- ④
- ⑤

★ どうして ~んですか

ហេតុអ្វីបានជាពាក់ស្បែកជើងការពារ?

- ① ហេតុអ្វីបានជាពាក់មួក?
- ② ហេតុអ្វីបានជាពាក់ម៉ាស់?
- ③ ហេតុអ្វីបានជាមិនពាក់ស្រោមដៃ?
- ④
- ⑤

## わたしの かわ

モデル<sup>かわ</sup>会話を<sup>さんこう</sup>参考にして、<sup>かわ</sup>会話を<sup>か</sup>書きましょう。

指導員<sup>しどういん</sup>にチェックしてもらいましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។